

[Report on Tohoku Volunteer Program 2012]

Mother Tongue

Name: សិត រតនា

[In your mother tongue]

1. What impression did you have on Tohoku after 1.5 year of disaster?

ខ្ញុំបានទៅដល់តំបន់ដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរញ្ជួយដី ដែលរលកយកស៊ុណាមី ។ ខ្ញុំបានឃើញមានការវិនាសខ្លាំងណាស់ រីឯភាពស្អប់ស្អាច ជាពិសេស ការស្លាប់ជិតស្និទ្ធជិតជីវិត ។ ប៉ុន្តែ គួរអោយសោកសាយយល់នៅលើ មានសំរាប់និងកំរិត បាក់ខ្ពស់ខ្លះទៅឡើយ ។ ហើយអារម្មណ៍ដែល រងការបាក់ខ្ពស់ និង មិនទាន់ទៅដល់តំបន់ទាំង ៣ ខេត្ត មានការរក្សា វប្បធម៌ វប្បធម៌ វប្បធម៌ ឡើយ ។

2. Please describe your experiences and tell us your reflection of them (for example, the work which you were engaged in, people's conditions you observed, the stories you heard from them, and any other interesting experiences you would like to share with readers of this report).

ខ្ញុំបានចូលរួមក្នុងការងារស្រាវជ្រាវ ចិត្ត ច្បាប់នៅតំបន់ដែលរងគ្រោះ ដោយចូល រួមផ្តល់ប្រជាជនទៅទីនោះ អោយអាចប្រកបរបរសេសសល់បាន ។ ពេលនោះ ខ្ញុំមានអារម្មណ៍ស្រពិចស្រពិល ពេលដែលខ្ញុំបានដល់ សមុទ្រ ។ សមុទ្រដែលជិតខ្លាំង ផ្តល់យល់សោកសាយ ហើយវាក៏ជិតខ្លាំង ដែលអស់យកដី រលំប្រជាជនស្រី ២ ម៉ឺន ៧ ម៉ឺន ៧ ម៉ឺន ។

ខ្ញុំបានសាកល្បងសួរទៅលោកគា យ៉ាងទៅទីនោះ ថា តើលោកគាត្រូវបាន លម្អៀងទេ? គាត់ឆ្លើយវិញថា គាត់ត្រូវបានលាត់ គាត់ប្រកបរបរ ជាអ្នកលក់ទំនិញសំបុត្រ មកលើយ ។ ចំពោះ ខ្ញុំ ប្រសិនបើ មាន ប្រុសប្រុស មិនទាន់ របស់ ខ្ញុំ រងគ្រោះដោយ រលក យកស៊ុណាមី ខ្ញុំ ប្រហែលជា ឆាប់ ដែល រង ប៉ះពាល់ រលក យកស៊ុណាមី មិន ជា មិន ខ្លាំង ។

ចំពោះ ប្រជាជនទៅតំបន់ ដែលរងគ្រោះ លើ ពួកគេ មាន ជំងឺ មិន មាន វិទ្យាសាស្ត្រ ទេ ។ ពួកគេ លឺ ត្រូវ បាន លម្អៀង ប្រើប្រាស់ ។

ខ្ញុំ មាន អារម្មណ៍ ពេល ខ្ញុំ ទៅ ក៏ ខ្ញុំ មាន អារម្មណ៍ សប្បាយ ចិត្ត យ៉ាង ខ្លាំង ដោយ បាន ចូល រួម ចំពោះ ជំងឺ ផ្តល់ ប្រជាជន ទៅ ទីនោះ ។